

57347107  
S1317107 (5)  
Sp Umd M

STATE OF ILLINOIS )

COUNTY OF COOK )

92940116

RELEASE OF LIEN

IN THE OFFICE OF THE RECORDER OF DEEDS OF COOK COUNTY, ILLINOIS

QUINCY PARK HOMEOWNERS )  
ASSOCIATION, )  
an Illinois not-for-profit )  
corporation )  
v. )  
THOMAS R. LITTLE, )  
Debtor, )

DEPT-01 RECORDING \$25.50  
T43333 TRAN 0319 12/14/92 13:42:00  
#2756 # C #-92-940116  
COOK COUNTY RECORDER  
Release of Lien  
Document No. 89202662


QUINCY PARK HOMEOWNERS ASSOCIATION, an Illinois not-for-profit corporation, hereby files a Release of Lien Document No. 89202662.

That Lien was filed in the office of the Recorder of Deeds of Cook County, Illinois recorded May 5, 1989, in the amount of \$722.00 that said Lien has been fully and completely satisfied and no monies whatsoever are due or owing the Quincy Park Homeowners Association and any right, title interest, claim or demand whatsoever Claimant may have acquired in, through or by said Lien of the following described property, to wit:

SEE LEGAL DESCRIPTION ATTACHED

and commonly known as 1513 Cove Drive, #195-C, Prospect Heights, Illinois.

IS HEREBY RELEASED.



QUINCY PARK HOMEOWNERS ASSOCIATION

By: *[Signature]*

Prepared by  
+ mail to

Kovitz Shifrin & Wiltzman  
3436 N. Kennicott Avenue, Suite 150  
Arlington Heights, Illinois 60004  
(708) 259-4555

92940116

*[Handwritten signature]*

# UNOFFICIAL COPY

01104990

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

11/11/2011 10:00 AM

Property of Cook County Clerk's Office

11/11/2011 10:00 AM

11/11/2011 10:00 AM

UNOFFICIAL COPY

2910116


STATE OF ILLINOIS )  
 ) SS.  
COUNTY OF COOK )

RONALD J. KAPUSTKA, being first duly sworn on oath deposes and says he is the attorney for Quincy Park Homeowners Association, an Illinois not-for-profit corporation, the above named claimant, that he has read the foregoing Release of Lien, that he knows the contents thereof, and that all statements therein contained are true to the best of his knowledge.

*[Handwritten signature of Ronald J. Kapustka]*

Subscribed and sworn to before me this 10th day of August, 1992.

*[Handwritten signature of Christina Fortini]*  
Notary Public



This instrument prepared by:

KOVITZ SHIFRIN & WAITZMAN  
3436 North Kennicott Avenue, Suite 150  
Arlington Heights, IL 60004  
708/259-4555

Property of Cook County Clerk's Office

98940116

# UNOFFICIAL COPY

STATE OF ILLINOIS

CLERK OF COURT

IN SENATE

REPORT OF THE COMMISSIONERS OF THE STATE BOARD OF EDUCATION

AND THE STATE BOARD OF PROFESSIONAL REGULATION

ON THE PROGRESS OF THE STATE BOARD OF EDUCATION

AND THE STATE BOARD OF PROFESSIONAL REGULATION

IN THE YEAR 1900

REPORT OF THE COMMISSIONERS OF THE STATE BOARD OF EDUCATION

AND THE STATE BOARD OF PROFESSIONAL REGULATION

ON THE PROGRESS OF THE STATE BOARD OF EDUCATION

AND THE STATE BOARD OF PROFESSIONAL REGULATION

IN THE YEAR 1900

Property of Cook County Clerk's Office

REPORT OF THE COMMISSIONERS OF THE STATE BOARD OF EDUCATION

AND THE STATE BOARD OF PROFESSIONAL REGULATION

ON THE PROGRESS OF THE STATE BOARD OF EDUCATION

AND THE STATE BOARD OF PROFESSIONAL REGULATION

IN THE YEAR 1900

REPORT OF THE COMMISSIONERS OF THE STATE BOARD OF EDUCATION

AND THE STATE BOARD OF PROFESSIONAL REGULATION

ON THE PROGRESS OF THE STATE BOARD OF EDUCATION

AND THE STATE BOARD OF PROFESSIONAL REGULATION

IN THE YEAR 1900

9294C116

Unit 195C, as delineated on survey, of the following described parcel of real estate (hereinafter referred to as "Parcel"): part of the Southeast one-quarter of the Northwest one-quarter of Section 24, Township 42 North, Range 11 East of the Third Principal Meridian being situated in Wheeling Township, Cook County, Illinois, which survey is attached as Exhibit A to Declaration of Condominium for Quarry Park Condominium Number Three made by the Exchange National Bank of Chicago, a national banking association, a Trustee under Trust Agreement dated January 4, 1971 and known as Trust Number 24678, recorded in the Office of the Recorder of Cook County, Illinois, as Document 21840377, together with an undivided .26721 percent interest in said parcel (excepting from said parcel all the property and space comprising all the units thereof as defined and set forth in said Declaration and survey) in Cook County, Illinois.

and commonly known as 1513 Cove Drive, #195-C, Prospect Heights, Illinois.

PERMANENT INDEX NO. 03-24-102-009-1159

Property of Cook County

UNOFFICIAL COPY

Property of Cook County Clerk's Office